

២.១០ ការអភិវឌ្ឍការងារយុវជន និង កីឡា

វត្ថុបំណង និង យុត្តិកម្ម

វត្ថុបំណង/ផលសម្រេចនៃកម្មវិធីអភិវឌ្ឍន៍យុវជន និងកីឡា គឺដាក់បញ្ចូលការអភិវឌ្ឍយុវជនកម្ពុជា (អាយុពី ១៥ ទៅ ២៤ ឆ្នាំ ស្របទៅនឹងសេចក្តីណែនាំរបស់អង្គការសហប្រជាជាតិ) ទៅជាចំណុចស្នូលនៃដំណើរការកែទម្រង់ និងការអភិវឌ្ឍសុខភាពយុវជន ដោយធានាការផ្តល់លទ្ធភាពទទួលបានការអប់រំកាយ និង កីឡា ប្រកបដោយគុណភាពខ្ពស់ ។ សារៈសំខាន់ គឺមិនត្រឹមតែផ្តល់ឱ្យប្រជាជនកម្ពុជានូវការអប់រំ និងជំនាញបច្ចេកទេសកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះគំនិតមោទនភាពជាតិ សីលធម៌ និងចរិយាធម៌ល្អ និងបង្កើតជំនឿយ៉ាងរឹងមាំលើការទទួលខុសត្រូវចំពោះអនាគតផ្ទាល់របស់ពួកគេ ។ ការងារយុវជន និងកីឡា ជាការងារសំខាន់ ដើម្បីធានាខាងសុខភាព សុខុមាលភាព ការអភិវឌ្ឍជនកម្ពុជាជំនាន់ក្រោយ ឱ្យចូលរួមយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន ។

វត្ថុបំណងសំខាន់មួយទៀតគឺ បង្កើនសមត្ថភាពរបស់ជាតិ ក្នុងការកសាងផែនការ និងគ្រប់គ្រងកម្មវិធីអភិវឌ្ឍយុវជន និងកីឡា ប្រកបដោយប្រសិទ្ធភាព ចីរភាព ។ តួនាទីចម្បងរបស់ក្រសួងអប់រំ យុវជន និង កីឡា គឺកំណត់គោលការណ៍ផ្សេងៗ ព្រមទាំងជួយបង្កបរិយាកាសសមស្របសម្រាប់ការអភិវឌ្ឍយុវជន និង កីឡា ។

អាំងឌីកាទ័រ និង ចំណុចដៅចម្បងៗ

- អនុវត្តគោលនយោបាយយុវជន នៅខែមករា ឆ្នាំ ២០០៨ ។
- អនុវត្តគោលនយោបាយកីឡា នៅខែមករា ឆ្នាំ ២០០៨ ។

យុទ្ធសាស្ត្រ និង វិសាលភាព

កម្មវិធីនឹងពង្រីកកាលានុវត្តភាពដើម្បីចូលរួមក្នុងសកម្មភាពយុវជន និង កីឡា នៅទូទាំងប្រទេស ជាពិសេស គឺផ្តោតលើគំនិតផ្តួចផ្តើមរបស់សហគមន៍នៅតំបន់ជនបទ និងតំបន់ដែលផ្តល់សេវាមិនគ្រប់គ្រាន់ ។ តាមរយៈសកម្មភាពកីឡា និងយុវជន វិសាលភាពយុទ្ធសាស្ត្ររបស់កម្មវិធី នឹងរួមបញ្ចូលទាំងការរួមវិភាគទានដើម្បី

- ក) កំណើនសេដ្ឋកិច្ច និង ផ្តល់ការងារធ្វើ
- ខ) ពង្រីកកាលានុវត្តភាពនៃការអប់រំក្នុងប្រព័ន្ធ និងការបណ្តុះបណ្តាលជំនាញ ជាពិសេសសម្រាប់យុវជននៅក្រៅសាលារៀន
- គ) ពង្រីកជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT)
- ឃ) កម្មវិធីការពារវប្បធម៌ និងបរិស្ថាន និងគំនិតផ្តួចផ្តើមកសិ-ទេសចរណ៍
- ង) ទប់ស្កាត់យុវជនឱ្យផុតពីគ្រោះថ្នាក់នៃមេរោគហ៊ីវ-ដឺអេដស៍ ថ្នាំញៀន សុខភាព និងបញ្ហាសង្គមដទៃទៀត និង
- ច) ធ្វើឱ្យកម្មវិធីកីឡាអប់រំកាយ និងការប្រកួតនានាមានគុណភាពខ្ពស់ ។

ផ្នែកមួយសំខាន់របស់កម្មវិធីគឺ អភិវឌ្ឍការរៀបចំស្ថាប័ន និង ដៃគូថ្មីជាមួយសហគមន៍អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល ផ្នែកឯកជន សង្គមស៊ីវិល និង សហគមន៍ ដើម្បីជម្រុញគំនិតផ្តួចផ្តើមអភិវឌ្ឍយុវជន និង កីឡា ។

សង្ខេបសកម្មភាពចម្បងៗ

- **ការអភិវឌ្ឍយុវជន :** សកម្មភាពនានារួមមាន ក) រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង កម្មវិធី លំអិតស្តីពីការងារយុវជន រួមទាំងការរៀបចំស្ថាប័ន និងភាពជាដៃគូ ខ) អភិវឌ្ឍ និង ពង្រីកការ អប់រំពលរដ្ឋវិជ្ជា និងសីលធម៌ នៅក្នុងសកម្មភាពជាក់លាក់រួមមាន ក្លឹបសាលារៀន ទិវាកីឡា និង ការបោះជំរុំ គ) ពង្រីកកម្មវិធីចូលរួមរបស់សិស្សស្រីគ្រូចិត្ត ដូចជាមិត្តអប់រំមិត្ត ថ្នាក់អក្ខរកម្មនៅតាម ភូមិជាដើម ឃ) កម្មវិធីជួយធ្វើការក្រៅម៉ោងរបស់យុវជន ដើម្បីគាំទ្រការថែរក្សាសុខភាព តាមភូមិ ការជួយបង្រៀនថ្នាក់មត្តេយ្យ និងការជួយមនុស្សចាស់ និងចាស់ជរា និង ង) បើកយុទ្ធនាការជំរុញ សិស្ស-និស្សិតស្រីគ្រូចិត្តសាកលវិទ្យាល័យ សាលាគរុកោសល្យ និងវិទ្យាល័យនានា ដើម្បីផ្តល់ជំនាញ របស់ពួកគេទៅដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល ។
- **ការអភិវឌ្ឍកីឡា :** សកម្មភាពនានារួមមាន ក) រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និង កម្មវិធី លំអិតស្តីពីការងារកីឡា រួមទាំងភាពជាដៃគូក្នុងការផ្តល់ថវិកាសម្រាប់ការប្រកួតថ្នាក់អន្តរជាតិ ថ្នាក់ តំបន់ និងថ្នាក់ជាតិ និងការពិនិត្យឡើងវិញលើការរៀបចំស្ថាប័នសម្រាប់ការងារផែនការ ការគ្រប់ គ្រង និងការលើកកម្ពស់វិស័យកីឡា ខ) អនុវត្តបន្តនូវកម្មវិធីបំប៉នជំនាញដល់មន្ត្រីអប់រំកាយ និងគ្រូ បង្វឹក អាជ្ញាកណ្តាល និង គ) កំណត់អាទិភាព និងកាលានុវត្តភាពដើម្បីផ្តល់សម្ភារៈសម្រាប់ទីលាន កីឡាថ្មី និងទីលានកីឡាចាស់ដែលបានកែលម្អ ជាពិសេសក្នុងតំបន់ជនបទ ដែលមិនទាន់មានសេវា គ្រប់គ្រាន់ ។

ការគ្រប់គ្រង និង ពិនិត្យតាមដានកម្មវិធី

កម្មវិធីយុវជនត្រូវគ្រប់គ្រង និងពិនិត្យតាមដានតាមរយៈ BMC ដែលបានបង្កើតក្នុងនាយកដ្ឋានយុវជន ហើយកម្មវិធីកីឡាតាមរយៈ BMC របស់នាយកដ្ឋានកីឡា ។ ការងារនេះនឹងមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាង BMCs ទាំងពីរ និងនាយកដ្ឋានដទៃទៀត ដើម្បីធានាឱ្យការធ្វើសមាហរណកម្មយុទ្ធសាស្ត្រ និងកម្មវិធីមាន ប្រសិទ្ធភាព ស្ថិតនៅក្នុងក្របខ័ណ្ឌនៃអាណត្តិរបស់ក្រសួង ។ ការពិនិត្យតាមដានកម្មវិធី នឹងរួមបញ្ចូលទាំង សហប្រតិបត្តិការជាមួយស្ថាប័នយុវជន និងកីឡាដែលពាក់ព័ន្ធ ហើយនឹងប្រើប្រាស់លទ្ធផលអង្កេតមាតាបិតា យុវជន និងសហគមន៍ និងធ្វើការវិភាគលើផលប៉ះពាល់នៃការអភិវឌ្ឍសង្គមទៅលើយុវជន ។ អាទិភាពចម្បង មួយគឺ ការអភិវឌ្ឍក្របខ័ណ្ឌពិនិត្យតាមដាន រួមមានចំណុចដៅ ប្រព័ន្ធផ្សេងៗ និងការទទួលខុសត្រូវ ។

ផែនការហិរញ្ញវត្ថុ

សម្រាប់កម្មវិធីទាំងពីរ ជាការសំខាន់គឺត្រូវរៀបចំ និងពិនិត្យតាមដានការរួមវិភាគទានរបស់ដៃគូ រួម មាន ការចូលរួមជាសម្ភារៈរបស់សហគមន៍ ជំនួយរបស់សហគមន៍អន្តរជាតិ និងការផ្តល់មូលនិធិពីផ្នែកឯកជន និង អ្នកឧបត្ថម្ភនានា ។

តារាងទី ១០ : ផែនការហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍការងារយុវជន និងកីឡា

សកម្មភាព	ចំណាយតិចជាលានរៀល				
	2006	2007	2008	2009	2010
១- កម្មវិធីអភិវឌ្ឍន៍យុវជន	400	500	550	550	800
២- ការពិនិត្យតាមដានកម្មវិធីអភិវឌ្ឍន៍យុវជន	50	50	50	50	50
៣- កម្មវិធីអភិវឌ្ឍន៍កីឡា	400	500	550	550	800
៤- ការពិនិត្យតាមដានកម្មវិធីអភិវឌ្ឍន៍កីឡា	50	50	50	50	50
ធនធានសរុប	900	1,100	1,200	1,200	1,700

តម្រូវការកសាងសមត្ថភាព

- កសាងសមត្ថភាពនាយកដ្ឋានថ្នាក់កណ្តាល ដើម្បីជួយគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិសម្រាប់យុវជន និងកីឡា ។
- គាំទ្រដល់ការរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើនការយល់ដឹងពីអាស៊ាន និងកិច្ចសហប្រតិបត្តិការជាមួយយុវជនក្នុងបណ្តាប្រទេសអាស៊ាន ។
- ពង្រឹងការកសាងសមត្ថភាពនាយកដ្ឋាន ដើម្បីរៀបចំកម្មវិធីកីឡាក្នុង និងក្រៅសាលារៀន ទន្ទឹមនឹងការពង្រឹងនីតិវិធីពិនិត្យតាមដាន ដើម្បីវាយតម្លៃផលប៉ះពាល់របស់កម្មវិធី ។